



សហគ្រាសអឺរ៉ុប កម្ពុជាស្បៀងអាហារ

FAO European Union Food Facility Project

បង្កើនសន្តិសុខស្បៀងសំរាប់គ្រួសារកសិករ ដែលរងឥទ្ធិពលដោយការឡើងថ្លៃស្បៀងអាហារ

FAO EU FFP-AQ02

ដំណើរការ និង ការថែទាំប្រព័ន្ធអោល

បង្កាត់-គ្មាន និងបំបែកកូនត្រីពូជ



រៀបចំដោយ : **សហគ្រាសអឺរ៉ុប កម្ពុជាស្បៀងអាហារ (GCP/CMB/033/EC)**

ផ្នែកអភិវឌ្ឍន៍វារីវប្បកម្ម និង ជលផល

-ភ្នំពេញ, ខែ កក្កដា ឆ្នាំ ២០១១

សេចក្តីផ្តើមអំណរគុណ

ឯកសារបណ្តុះបណ្តាលស្តីពី ដំណើរការ និង ការថែទាំប្រព័ន្ធអាង បង្កាត់ ភ្ជាស់ និងបំប៉នកូនក្រីពូជ បានរៀបចំក្រោមការឧបត្ថម្ភគាំទ្រពីកម្មវិធីស្បៀងអាហាររបស់សភាពអឺរ៉ុប (FAO EU Food Facility Project GCP/CMB/033/EC) ដែលជាលទ្ធផលនៃការប្រឹងប្រែងរួមគ្នារវាង អង្គការស្បៀង និង កសិកម្មសហប្រជាជាតិ រួមជាមួយនឹង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ។

សៀវភៅនេះអាចលេចចេញជារូបរាងបាន ដោយសារមានការគាំទ្របច្ចេកទេស និង សំរេបសំរួលពី រដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលក្នុងខេត្តគោលដៅទាំង៥ (កំពង់ស្ពឺ តាកែវ ព្រៃវែង ស្វាយរៀង និង សៀមរាប) ទីប្រឹក្សាបច្ចេកទេសជាតិ និង អន្តរជាតិ នៃគម្រោងកម្មវិធីស្បៀងអាហារ របស់ សហភាពអឺរ៉ុប ព្រមទាំងកសិករគោលដៅរបស់គំរោង ។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ត្រី និង កសិករពាក់ព័ន្ធ ទាំងអស់ដែលបានចំណាយ ពេលវេលាដ៏មានតំលៃ ក្នុងការចូលរួមធ្វើអោយឯកសារនេះមានលក្ខណៈកាន់តែល្អប្រសើរ និង ឆ្លើយតបតាមតម្រូវការជាក់ស្តែង ។

សារម្តង

សៀវភៅនេះមានឈ្មោះថា “ដំណើរការ និងការថែទាំប្រព័ន្ធអាង បង្កាត់ ភ្លាស់ និង បំប៉នកូនត្រីពូជ” ដែលបានបង្កើតឡើងដោយ សហភាពអឺរ៉ុប កម្មវិធីស្បៀងអាហារ FAO European Union Food Facility Project (GCP/CMB/033/EC) សំរាប់ជាទុនមួយជួយសំរួលដល់កសិករក្នុងការផលិត និង បំប៉នកូនត្រីពូជនូវការប្រើប្រាស់ប្រព័ន្ធអាងផលិតអោយកាន់តែមានប្រសិទ្ធផលខ្ពស់ ។

សៀវភៅនេះចែកចេញជា ៧ ផ្នែក:

- **សេចក្តីផ្តើម:** សង្ខេបខ្លះៗពីដំណើរការប្រព័ន្ធអាង បង្កាត់ ភ្លាស់ និង បំប៉នកូនត្រីពូជ ។ សារៈសំខាន់របស់ស្រះស្តុកទឹក សំរាប់ស្តុកទឹក កែសំរួលគុណភាពទឹក ព្រមទាំង គុណភាពដី ដែលសមស្របសំរាប់ស្រះ ។
- **បង្កើតសំណង់បំប៉នផលិតកម្មកូនត្រីពូជ:** រៀបរាប់ពីបង្កើតសំណង់ និង ស្រះ សំរាប់ផលិតកម្ម កូនត្រីពូជ និង មុខងាររបស់វា ។
- **មុនពេលដំណើរការរបស់ប្រព័ន្ធ:** រៀបរាប់អំពី ថាតើឧបករណ៍ សម្ភារៈ និង សារធាតុគីមីអ្វីខ្លះ ដែលកសិករផលិតចាំបាច់ត្រូវរៀបចំអោយស្រេចជាមុនសំរាប់ដំណើរការរបស់ផលិតកម្ម ។
- **ក្នុងពេលដំណើរការរបស់ប្រព័ន្ធ:** គឺជាផ្នែកសំខាន់បំផុតរបស់ប្រព័ន្ធ ។ ចំនុចសំខាន់ៗ មួយចំនួនសំរាប់កសិករត្រូវ ពិនិត្យ និងតាមដាន ត្រូវបានបង្ហាញ ។
- **ការថែទាំប្រព័ន្ធ:** វិធានការណ៍ចាំបាច់មួយចំនួនក្នុងការរក្សាគុណភាព សំណង់ និងស្រះ ត្រូវបានបង្ហាញនៅក្នុងផ្នែកនេះ ។
- **សុខភាព និង សុវត្ថិភាព:** បង្ហាញពីចំនុចចាំបាច់ ក្នុងការថែរក្សាសុខភាព និង សុវត្ថិភាព របស់កសិករផលិតផ្ទាល់ និង អ្នកជិតខាង ព្រមទាំង ផលរបស់ផលិតកម្មកូនត្រីពូជ ។
- **គំរូប្លង់:** ត្រូវបានភ្ជាប់ជាមួយនៅផ្នែកខាងក្រោយសៀវភៅ ដែលជាជំនួយស្មារតីដល់កសិករ ផលិតថ្មីសំរាប់យកទៅអនុវត្តន៍តាម ។

មាតិកា

	ទំព័រ
សេចក្តីផ្តើមអំណរគុណ.....	i
អារម្ភកថា	ii
មាតិកា.....	iii
តារាងរូបភាព.....	iv
១. សេចក្តីផ្តើម.....	១
២. បង្កំសំណង់បំរើដល់ផលិតកម្មកូនត្រីពូជ.....	៤
២.១ អាងស្តុកទឹក.....	៤
២.២ អាងបង្កាត់.....	៥
២.៣ អាងភ្លាស់.....	៦
២.៤ អាងផ្សាំកូនត្រីម៉្យៅ.....	៧
២.៥ ស្រះបំប៉នកូនត្រី.....	៨
៣. មុនពេលដំណើរការរបស់ប្រព័ន្ធ.....	៩
៤. ពេលដំណើរការរបស់ប្រព័ន្ធ.....	១១
៤.១ អាងស្តុកទឹក.....	១២
៤.២ អាងបង្កាត់.....	១២
៤.៣ អាងភ្លាស់.....	១៣
៤.៤ ការផ្សាំកូនត្រីម៉្យៅក្នុងអាងស៊ីម៉ង់ត៍.....	១៥
៤.៥ ការបំប៉នកូនត្រីក្នុងស្រះ.....	១៧
៥. ការថែទាំប្រព័ន្ធ.....	១៨
៦. សុខភាព និង សុវត្ថិភាព.....	១៩
៧. គំរូប្លង់.....	២០

តារាងរូបភាព

	ទំព័រ
រូបភាព ១-១ : ដ្យាក្រាមលំហូររបស់ប្រព័ន្ធអាងបង្កាត់ ភ្នាស់ និង បំប៉នកូនត្រីពូជ.....	៣
រូបភាព ២-១ : អាងស្តុកទឹក.....	៤
រូបភាព ២-២ : ការរៀបចំប្រព័ន្ធបំពង់បញ្ចេញទឹកនៃអាងបង្កាត់ និង ភ្នាស់.....	៥
រូបភាព ២-៣ : អាងបង្កាត់.....	៦
រូបភាព ២-៤ : អាងភ្នាស់.....	៧
រូបភាព ២-៥ : អាងផ្សាំកូនត្រីម៉្យៅ.....	៨
រូបភាព ២-៦ : ស្រះបំប៉នកូនត្រី.....	៨
រូបភាព ៣-១ : ឧបករណ៍សំរាប់ផលិតកម្មកូនត្រីពូជមួយចំនួន.....	៩
រូបភាព ៣-២ : ទិដ្ឋភាពទូទៅតាមដំណាក់កាលនៃប្រព័ន្ធអាងបង្កាត់ ភ្នាស់កូនត្រីពូជ.....	១០
រូបភាព ៣-៣ : ការរៀបចំស្រះមុនដាក់បំប៉នកូនត្រីម៉្យៅ.....	១១
រូបភាព ៤-១ : ការបំពេញទឹកក្នុងអាងស្តុកទឹក.....	១២
រូបភាព ៤-២ : បណ្តាញបំពង់ទឹករបស់អាងបង្កាត់.....	១៣
រូបភាព ៤-៣ : ទឹកភ្លៀសប្រនិម្មិតនិងម៉ូទ័រខ្យល់សំរាប់អាងភ្នាស់.....	១៤
រូបភាព ៤-៤ : បណ្តាញបំពង់របស់អាងភ្នាស់.....	១៥
រូបភាព ៤-៥ : អាងផ្សាំកូនត្រីម៉្យៅដែលមានស្បែកការពារ.....	១៦
រូបភាព ៤-៦ : អាងផ្សាំកូនត្រីម៉្យៅ និង ប្រព័ន្ធបំពង់បង្ហូរទឹក.....	១៧
រូបភាព ៤-៧ : ការលែងកូនត្រីទៅក្នុងស្រះ.....	១៧